



របាយការណ៍

**ស្តីពីការងារលើកកម្ពស់សិទ្ធិជនមានពិការភាព
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារ
ឆ្នាំ ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ**



១. សេចក្តីផ្តើម

ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏មហាវិនាសកម្ម ដែលបានបន្ទុកផលវិបាកជាច្រើនដែលក្នុងនោះមានអត្រាជនមានពិការភាពខ្ពស់ ក្រៅពីនោះ ប្រជាជនកម្ពុជាក៏ប្រឈមនឹងភាពងគ្រោះមួយចំនួនដែលនាំឲ្យមានពិការភាពដូចជា គ្រោះថ្នាក់ដោយសារគ្រាន់មិន និងកាកសំណល់ជាតិផ្ទះពីសង្គ្រាម គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា និងមូលហេតុផ្សេងៗ ។

បញ្ហាពិការភាពនៅកម្ពុជាមានការកើនឡើងប្រមាណជា ២,០៦ភាគរយ ការកើនឡើងនេះគឺជាក្តីព្រួយបារម្ភមួយដែលតម្រូវឲ្យភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព ហើយបើតាមការអង្កេតស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ចំនួននៃជនមានពិការភាព មានការកើនឡើងចន្លោះពី ៣០ម៉ឺន ទៅ ៥០ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ។

ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ គឺជាមូលដ្ឋានគ្រឹះ និងជាផ្នែកខ្ពង់ដំសំខាន់ដែលមិនអាចខ្វះបានក្នុងការជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទស្សនវិជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ិនធឺណេត “ធ្វើសិទ្ធិក្លាយជាការពិត” ជាពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យពិការភាព ហើយក៏ជាផែនទីបង្ហាញផ្លូវដើម្បីលើកកម្ពស់ជីវភាព និងសិទ្ធិជនមានពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការលើកកម្ពស់សិទ្ធិនេះ គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យសាធារណៈ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យពិការភាព សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសារឲ្យទទួលបានគុណភាពជីវិតកាន់តែល្អប្រសើរឡើង គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើគ្នា ។

ផ្អែកតាមបុព្វហេតុខាងលើ ក្រុមការងារសកម្មភាពជនពិការក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំផែនការថវិកាក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកសម្រេចឲ្យខាងតែបាននូវចក្ខុវិស័យ និងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពដែលកំពុងបម្រើការងារនៅក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅលើកកម្ពស់គុណភាពជីវិត របស់ជនមានពិការភាពគ្រប់រូបឲ្យមានភាពល្អប្រសើរ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការដាក់បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យឲ្យស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

២. លទ្ធផលការងារ

ក្រុមការងារសកម្មភាពជនពិការ ក្រសួងអភិវឌ្ឍន៍ជនបទ មានសមាសភាពសរុបចំនួន ១៥ រូប (ស្រី ០៥រូប) ដែលត្រូវបានប្រកាសដោយលិខិតលេខ ១២៨/១៨ កអជ.ប្រក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ ដែលមាន **ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក វ៉ាន់ណុន** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានកិត្តិយសក្រុមការងារ ។

នៅក្នុងឆ្នាំ ២០២២ ក្រុមការងារសកម្មភាពជនពិការ បានអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួនដោយសម្រេចបាននូវលទ្ធផលដូចខាងក្រោម ៖

- បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់សិទ្ធិជនមានពិការភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ០១វគ្គ សិក្ខាកាមចូលរួមចំនួន **៧៥ រូប**
- ចុះស្រង់ស្ថិតិមន្ត្រីរាជការជាជនមានពិការភាព ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ និងបានរកឃើញថា ក្នុងឆ្នាំ២០២២ ក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីជាជនមានពិការភាពកំពុងបម្រើការងារចំនួន **៣៧រូប** (ស្រី ០៣រូប) មកពីនាយកដ្ឋានចំនួន ០៦ និងមន្ត្រីអភិវឌ្ឍន៍ជនបទចំនួន ១៣ខេត្ត ដែលមានរហូតដល់ **០៤ ភាគរយ** នៃមន្ត្រីរាជការសរុបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
- រៀបចំកិច្ចពិភាក្សាស្តីពី វឌ្ឍនភាពការងារជាមួយអង្គការជនពិការកម្ពុជា
- ចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី ២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាជនពិការ
- ប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាជនមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការ ក្រសួងអភិវឌ្ឍន៍ជនបទ
- ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាសំខាន់ៗមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យពិការភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនពិការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

៣. បញ្ហា និងការប្រឈម

- ការរីករាលដាលនៃជំងឺកូវីដ ១៩
- ថវិកាសម្រាប់ចំណាយលើការងារលើកកម្ពស់សិទ្ធិជនមានពិការភាព មានចំនួនតិច ។

៤. សំណូមពរ

- ស្នើសុំថវិកាបន្ថែមសម្រាប់អនុវត្តការងារលើកកម្ពស់សិទ្ធិជនមានពិការភាព ឲ្យកាន់តែមានប្រសិទ្ធភាព
- តម្រូវការវគ្គបណ្តុះបណ្តាលបន្ថែមទៀត ទាក់ទងនឹងការងារលើកកម្ពស់សិទ្ធិជនមានពិការភាព។

៥. ទិសដៅការងារឆ្នាំ ២០២៣

- បន្តរៀបចំបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់សិទ្ធិជនមានពិការភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាជនមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសអបអរសាទរទិវាជនមានពិការភាព និងទិវាជនមានពិការភាពអន្តរជាតិ
- ចុះតាមដានការងារលើកកម្ពស់សិទ្ធិជនមានពិការភាព នៅតាមបណ្តាលអង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ
- ចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗពាក់ព័ន្ធនឹងវិស័យពិការភាព
- ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យពិការភាព និងការស្តារលទ្ធភាពពលកម្មនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។
- ចុះសិក្សាប្រមូលទិន្នន័យពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែង និងការដាក់បញ្ចូលវិស័យពិការភាពនៅក្នុងផែនការអភិវឌ្ឍន៍
- ធ្វើការបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិជនមានពិការភាព និងការលើកកម្ពស់សិទ្ធិជនមានពិការភាព ទៅដល់ថ្នាក់ដឹកនាំអង្គភាព ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ

៦. សេចក្តីសន្និដ្ឋាន

ក្រុមការងារសកម្មភាពជនមានពិការភាព ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដោយ **ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី** ប្រធានកិត្តិយសក្រុមការងារ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព ពិសេសមន្ត្រីរាជការជាជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការបើកវគ្គសិក្ខាសាលា ការចូលរួមកម្មវិធីចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យពិការភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព អង្គការជនមានពិការភាពកម្ពុជា និងដៃគូពាក់ព័ន្ធនានា ដែលជាម្ចាស់គម្រោង ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស ការប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិជារៀងរាល់ឆ្នាំ ។ តាមរយៈធាតុចូលទាំងនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិជនមានពិការភាព ជាពិសេស គឺការបញ្ចូលបញ្ហាពិការភាពទៅក្នុងគ្រប់វិស័យ និងគម្រោងនានាដែលអនុវត្តដោយអង្គការគ្រប់គ្រងគម្រោង ក្រោម

ឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានាក្នុងការទទួលបានសេវាសាធារណៈដោយស្មើភាព និងពេញលេញរបស់ជនពិការ ការលើកកម្ពស់គុណភាពជីវិតរបស់ជនមានពិការភាព និងគ្រួសារ ដែលជាកត្តាដ៏សំខាន់ សម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ នៃព្រះរាជាណាចក្រកម្ពុជា ។ មានន័យថា តាមរយៈការអនុវត្តគម្រោងខាងលើនេះ ថ្នាក់ដឹកនាំអង្គភាព គម្រោង និងមន្ត្រីជាជនពិការខ្លួនឯង នឹងយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព ។

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២

ប្រធានក្រុមការងារ